




### ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ  
ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

## របាយការណ៍

# វាយតម្លៃលើការអនុវត្តផែនការកម្មវិធី ពាក់កណ្តាលឆ្នាំ២០១៦



**មាតិកានុក្រម**

**១. សេចក្តីផ្តើម** ..... ២

**២. កញ្ចប់ថវិកាឆ្នាំ២០១៦** ..... ២

**២.១ ការកំណត់ចំណូល** ..... ២

**២.២ កំណត់ចំណាយ** ..... ២

**៣. ការអនុវត្តថវិកា** ..... ២

**៣.១ លទ្ធផលនៃការអនុវត្តចំណូល** ..... ២

**៣.២ លទ្ធផលនៃការអនុវត្តចំណាយ** ..... ២

**៣.៣ លទ្ធផលនៃការអនុវត្តផែនការសកម្មភាព** ..... ៤

**៤. បញ្ហាប្រឈម** ..... ៦

**៤.១ បញ្ហាប្រឈមក្នុងការអនុវត្តថវិកា** ..... ៦

**៤.២ បញ្ហាប្រឈមក្នុងការអនុវត្តផែនការសកម្មភាព** ..... ៧

**៥. សំណើដំណោះស្រាយ** ..... ៧

**៦. ការងារត្រូវធ្វើបន្ត** ..... ៨

**ឧបសម្ព័ន្ធ**

**ឧបសម្ព័ន្ធ ក៖ សូចនាករ និងគោលដៅសូចនាករលទ្ធផលក្នុងឆ្នាំ ប្រចាំឆ្នាំ២០១៦** ..... ១១

**ឧបសម្ព័ន្ធ ខ៖ លទ្ធផលនៃការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៦** ..... ១៧

**ឧបសម្ព័ន្ធ គ៖ ការត្រួតពិនិត្យចំណាយថវិកាទូទៅរបស់រដ្ឋពាក់កណ្តាលឆ្នាំ២០១៦** ..... ២៤

**១. សេចក្តីផ្តើម**

ឆ្នាំ២០១៦ គឺជាឆ្នាំទី២ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តអនុវត្តថវិកាកម្មវិធី និងបានរៀបចំផែនការយុទ្ធសាស្ត្រ-ថវិកា ឆ្នាំ២០១៦-២០១៨ ដោយដាក់ចេញនូវគោលបំណងគោលនយោបាយចំនួន ២ និងកម្មវិធីចំនួន ៥ និងបានដាក់ឱ្យអនុវត្តអង្គភាពថវិកានៅតាមអគ្គលេខាធិការដ្ឋាន គ្រប់អគ្គនាយកដ្ឋាន និងអគ្គាធិការដ្ឋាន នៅថ្នាក់កណ្តាល និងនៅគ្រប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន។ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវគោលបំណងគោលនយោបាយទី២ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ក្នុងនាមជាសេនាធិការ នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាអង្គភាពថវិកាមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមអនុវត្តអនុកម្មវិធីទី ៥១៖ ទ្រទ្រង់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព និងស៊ីស្តិមភាព ក្នុងកម្មវិធីទី៥៖ “ការផ្តល់សេវាគាំទ្រទៅ និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” នៃគោលបំណងគោលនយោបាយទី២គឺ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រទ្រង់សេដ្ឋកិច្ច” ។

**២. កញ្ចប់វិធានការ២០១៦**

**២.១ ការកំណត់ចំណូល (មិនមាន)**

**២.២ ឥណទានចំណាយ**

អ.គ.ហ. គឺជាសេនាធិការក្នុងការដឹកនាំ រៀបចំ សម្របសម្រួលការអនុវត្ត តាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ព្រមទាំងក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដូចនេះ អ.គ.ហ. បានទទួលការគាំទ្រថវិកាពីប្រភពថវិការដ្ឋ និងប្រភពហិរញ្ញប្បទានឥតសំណងពីដៃគូនានាផងដែរ។ ក្នុងបរិកាណ៍នេះ អ.គ.ហ. បានដាក់ចេញនូវចង្កោមសកម្មភាពមានចំនួន ៧ និងសកម្មភាពមានចំនួន ២៧ ដែលទទួលបានឥណទានថវិការដ្ឋប្រចាំឆ្នាំ២០១៦ សម្រាប់គាំទ្រការអនុវត្តសកម្មភាពទាំងនេះសរុបចំនួន ១ ៦៦៣ ១០០ ០០០ រៀល ដែលឥណទាននេះ ត្រូវបានគ្រោងសម្រាប់អនុវត្តនៅឆមាសទី១ ចំនួន ១ ១៦១ ០០០ ០០០ រៀល និងឆមាសទី២ ចំនួន ៥០២ ១០០ ០០០ រៀល។

**៣. ការអនុវត្តវិធានការ**

**៣.១ លទ្ធផលនៃការអនុវត្តចំណូល (មិនមាន)**

**៣.២ លទ្ធផលនៃការអនុវត្តចំណាយ**

ក្នុងការអនុវត្តថវិកា អ.គ.ហ. ត្រូវបានប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិលើឥណទានថវិការបស់ខ្លួន តាមរយៈប្រកាសលេខ ២៥៧ សហវ.ប្រក ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ប៉ុន្តែដោយសង្កេតឃើញកិច្ចប្រឈមក្នុងការកត់ត្រាកិច្ចបញ្ជីការគណនេយ្យ, ការអនុវត្តថវិកាតាមកម្មវិធី និងកិច្ចដំណើរការសវនកម្មគម្រោង និងដើម្បីបង្ហាញនូវការចូលរួមផ្នែកហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អ.គ.ហ. ត្រូវបានកំណត់ឱ្យអនុវត្តថវិកាតាមនីតិវិធីរួមបញ្ចូលបច្ចុប្បន្នកម្ម ដែលរួមមានការគ្រប់គ្រងគម្រោង, ការគ្រប់គ្រងហិរញ្ញវត្ថុគម្រោង និងកិច្ចលទ្ធកម្មគម្រោង ទាំងសម្រាប់ថវិការដ្ឋ និងហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ តាមរយៈប្រកាសលេខ៣៣០ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តនីតិវិធីរួមបញ្ចូលបច្ចុប្បន្នកម្មនៅក្នុងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់

ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ កញ្ចប់ថវិកា ដែលមានទំហំស្មើនឹងឥណទានថវិកាប្រចាំឆ្នាំ២០១៦ របស់ **អ.គ.ស.** ត្រូវបានផ្ទេរចូលក្នុងគណនីនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅធនាគារជាតិនៃកម្ពុជា ដើម្បីអនុវត្តតាមនីតិវិធីរួមបច្ចុប្បន្នកម្ម។

ទោះយ៉ាងណា **អ.គ.ស.** នៅតែបន្តកត់ត្រាការអនុវត្តថវិកា ទៅតាមមតិកាសេដ្ឋកិច្ច និងមតិកាកម្មវិធី អនុកម្មវិធីចង្កោមសកម្មភាព និងសកម្មភាព ស្របតាមការកំណត់ក្នុងនីតិវិធីអនុវត្តថវិកាកម្មវិធី និងសម្រេចបានលទ្ធផលដូចខាងក្រោម៖

➢ **ឥណទានថវិកាក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៦ មានចំនួន ១ ៦៦៣ ១០០ ០០០ រៀល។**

- **ចង្កោមសកម្មភាពទី១**៖ បង្កើនការយល់ដឹង និងការចូលរួមការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានឥណទានសរុបចំនួន ៤២ ១៦៣ ០០០ រៀល។
- **ចង្កោមសកម្មភាពទី២**៖ រៀបចំផែនការសកម្មភាព ផែនការថវិកា និងផែនការលទ្ធកម្មប្រចាំឆ្នាំរបស់ **អ.គ.ស.** និងបូកសរុបផែនការរបស់អគ្គនាយកដ្ឋាន ដែលចូលរួមក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានឥណទានសរុបចំនួន ២៣៧ ៣៤៧ ០០០ រៀល។
- **ចង្កោមសកម្មភាពទី៣**៖ ត្រួតពិនិត្យ តាមដាន និងវាយតម្លៃសមិទ្ធកម្មរបស់ **អ.គ.ស.** និងមន្ត្រី **អ.គ.ស.** មិនមានតម្រូវការឥណទាន។
- **ចង្កោមសកម្មភាពទី៤**៖ ត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានឥណទានសរុបចំនួន ២ ០៥០ ០០០ រៀល។
- **ចង្កោមសកម្មភាពទី៥**៖ ដាក់ឱ្យអនុវត្តផែនការសកម្មភាពដំណាក់កាលទី៣ របស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានឥណទានសរុបចំនួន ១ ២៣០ ០០០ ០០០ រៀល។
- **ចង្កោមសកម្មភាពទី៦**៖ បង្កើនសមត្ថភាពមន្ត្រី អ.គ.ហ មន្ត្រីអគ្គនាយកដ្ឋាន ក.ស.ហ.វ និងមន្ត្រីក្រសួង/ស្ថាប័នពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានឥណទានសរុបចំនួន ១៥០ ៤០០ ០០០ រៀល។
- **ចង្កោមសកម្មភាពទី៧**៖ ពង្រឹងនិងបង្កើនគុណភាព ផលិតភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការប្រើប្រាស់នូវចំណេះដឹង គំនិតផ្តួចផ្តើម អនុសាសន៍ នវានុវត្តន៍ និងជំនួយបច្ចេកទេស មានឥណទានសរុបចំនួន ១១៤០ ០០០ រៀល។

➢ **ថវិកាគ្រោងសម្រាប់ការអនុវត្តក្នុងឆមាសទី១សរុបមានចំនួន ១ ១៦១ ០០០ ០០០ រៀល។**

- **ចង្កោមសកម្មភាពទី១**៖ មានឥណទានសរុបចំនួន ៨ ០០០ ០០០ រៀល។ **អ.គ.ស.** អនុវត្តចំណាយអស់ប្រមាណ ៨០០ ០០០ រៀល ស្មើនឹង ១០%នៃថវិកាពាក់កណ្តាលឆ្នាំ។ មូលហេតុដោយសារចង្កោមសកម្មភាពនេះ ត្រូវបានប្រើប្រាស់ថវិកាហិរញ្ញប្បទានដែក្លា។
- **ចង្កោមសកម្មភាពទី២**៖ មានឥណទានសរុបចំនួន ២២ ០០០ ០០០ រៀល។ **អ.គ.ស.** អនុវត្តចំណាយអស់ប្រមាណ ១៣ ០៣៤ ៤០០ រៀល ស្មើនឹង ៥៩%នៃថវិកាពាក់កណ្តាលឆ្នាំ។ មូលហេតុដោយសារចង្កោមសកម្មភាពនេះ ត្រូវបានប្រើប្រាស់ថវិកាហិរញ្ញប្បទានដែក្លា។
- **ចង្កោមសកម្មភាពទី៣**៖ មិនមានតម្រូវការឥណទាន។
- **ចង្កោមសកម្មភាពទី៤**៖ មិនមានគ្រោងឥណទានសម្រាប់អនុវត្តឆមាសទី១។
- **ចង្កោមសកម្មភាពទី៥**៖ មានឥណទានសរុបចំនួន ១ ០៥០ ០០០ ០០០ រៀល។ **អ.គ.ស.** អនុវត្តចំណាយអស់ប្រមាណ ១ ០៣៨ ៦៤៨ ១២០ រៀល ស្មើនឹង ៩៩%នៃថវិកាពាក់កណ្តាលឆ្នាំ។

- ចង្កោមសកម្មភាពទី៦៖ មានឥណទានសរុបចំនួន ៨១ ០០០ ០០០ រៀល។ អ.គ.ហ. អនុវត្តបាន ១១៩% នៃថវិកាពាក់កណ្តាលឆ្នាំ។ មូលហេតុដោយសារ ការអនុវត្តចំណាយជាក់ស្តែងសម្រាប់មន្ត្រី អ.គ.ហ. ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្រៅប្រទេស ច្រើនជាងថវិកាដែលបានគ្រោងក្នុងឆមាសទី១។
- ចង្កោមសកម្មភាពទី៧៖ មិនគ្រោងឥណទានសម្រាប់អនុវត្តក្នុងឆមាសទី១។

**៣.៣. លទ្ធផលនៃការអនុវត្តផែនការសកម្មភាព**

- លទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០១៦ ធៀបនឹងសូចនាករសមិទ្ធកម្ម ដែលបានកំណត់ក្នុងចង្កោមសកម្មភាព និងអនុកម្មវិធីរបស់ អ.គ.ហ. ដូចខាងក្រោម៖

<p><b>អនុកម្មវិធីទី ៥១៖ “ទម្រង់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព”</b></p> <ul style="list-style-type: none"> <li>❑ អ.គ.ហ. បានគ្រោងឥណទានថវិកាសម្រាប់អនុវត្តពាក់កណ្តាលឆ្នាំ ២០១៦ ចំនួន ១ ១៦១ ០០០ ០០០ រៀល</li> <li>❑ ការអនុវត្តថវិកាចំណាយប្រមាណ ១ ១៤៨ ៦៤៨ ០៨០ រៀល ស្មើនឹង ៩៩% ធៀបនឹងឥណទានពាក់កណ្តាលឆ្នាំ ឬ ៦៩% ធៀបនឹងឥណទានថវិកាប្រចាំឆ្នាំ។</li> <li>❑ ការអនុវត្តផែនការសកម្មភាព អ.គ.ហ. សម្រេចបាន ៩០% ធៀបនឹងសូចនាករគោលដៅប្រចាំឆមាសទី១ ឬ ៦០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ។</li> </ul>
---

**ចង្កោមសកម្មភាពទី១៖ “បង្កើនការយល់ដឹងនិងការចូលរួមការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”**

- ❑ អ.គ.ហ. បានគ្រោងឥណទានថវិកាសម្រាប់អនុវត្តពាក់កណ្តាលឆ្នាំ ២០១៦ ចំនួន ៨ ០០០ ០០០ រៀល
- ❑ ការអនុវត្តថវិកាចំណាយប្រមាណ ៨០០ ០០០ រៀល ស្មើនឹង ១០% ធៀបនឹងឥណទានពាក់កណ្តាលឆ្នាំ ឬ ២% ធៀបនឹងឥណទានថវិកាប្រចាំឆ្នាំ។
- ❑ ការអនុវត្តសូចនាករសមិទ្ធកម្មសម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆមាសទី១ ឬ ៦០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ។ សូចនាករគន្លឹះសម្រេចបានរួមមាន៖
  - បានរៀបចំបទឧទ្ទេសនាម (បទសម្ភាសន៍) ០១ លើក ជាមួយកម្មវិធី “ពិកម្ពុជា” នៃស្ថានីយ៍ទូរទស្សន៍បាយ័ន
  - បានរៀបចំសិក្ខាសាលាចំនួន ០២ លើក គឺ ពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង សិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់យុវជនកម្ពុជា (សសយក)
  - បានរៀបចំបទយកការណ៍ពាក់ព័ន្ធកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  - បានចូលរួមសហការរៀបចំសន្និសីទស្តីពីប្រទេសសមាជិកបណ្តាញគ្រប់គ្រងចំណាយសាធារណៈក្នុងបណ្តាប្រទេសអាស៊ី (Public Expenditure Management Network in Asia - PEMNA) និង
  - កិច្ចការសម្រេចបានផ្សេងទៀតដូចជា៖ បានបោះពុម្ពសៀវភៅកត់ត្រា, ប៊ិច និងប្រតិទិន។

**ចង្កោមសកម្មភាពទី២៖ “រៀបចំផែនការសកម្មភាព ផែនការថវិកា និងផែនការលទ្ធកម្មប្រចាំឆ្នាំរបស់ អ.គ.ហ. និងបូកសរុបផែនការរបស់អគ្គនាយកដ្ឋាន ដែលចូលរួមក្នុងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”**

- អ.គ.ហ. បានគ្រោងឥណទានថវិកាសម្រាប់អនុវត្តពាក់កណ្តាលឆ្នាំ ២០១៦ ចំនួន ២២ ០០០ ០០០ រៀល
- ការអនុវត្តថវិកាចំណាយប្រមាណ ១៣ ០៣៤ ៤០០ រៀល ស្មើនឹង ៥៩% ធៀបនឹងឥណទានពាក់កណ្តាល ឆ្នាំ ឬ ៥% ធៀបនឹងឥណទានថវិកាប្រចាំឆ្នាំ។
- ការអនុវត្តសូចនាករសមិទ្ធកម្មសម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំមានទី១ ឬ ៦០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ។ សូចនាករគន្លឹះសម្រេចបានរួមមាន៖
  - បានសម្របសម្រួល និងសហការលើកិច្ចការងារសវនកម្មផ្ទៃក្នុង
  - មានរបាយការណ៍សវនកម្មហិរញ្ញវត្ថុឆ្នាំ២០១៥(សវនកម្មឯករាជ្យ) និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស
  - បានធ្វើបច្ចុប្បន្នភាពសៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ WB
  - ផែនការថវិកា និងផែនការលទ្ធកម្មត្រូវបានអនុម័ត។

**ចង្កោមសកម្មភាពទី៣៖ “ត្រួតពិនិត្យ តាមដាន និងវាយតម្លៃសមិទ្ធកម្មរបស់ អ.គ.ហ. និងមន្ត្រី អ.គ.ហ.”**

- មិនមានតម្រូវការឥណទានថវិកា
- ការអនុវត្តសូចនាករសមិទ្ធកម្មសម្រេចបាន ៩០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំមានទី១ ឬ ៥០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ។ សូចនាករគន្លឹះសម្រេចបានរួមមាន៖
  - បានជ្រើសរើសមន្ត្រីថ្មីចំនួន ៥នាក់ត្រូវចូលបម្រើការងារ

**ចង្កោមសកម្មភាពទី៤៖ “ត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ”**

- អ.គ.ហ. មិនមានគ្រោងឥណទានសម្រាប់អនុវត្តពាក់កណ្តាលឆ្នាំ
- ការអនុវត្តសូចនាករសមិទ្ធកម្មសម្រេចបាន ៩០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំមានទី១ ឬ ៤០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ។ សូចនាករគន្លឹះសម្រេចបានរួមមាន៖
  - បានរៀបចំ និងមានរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១
  - វិធីសាស្ត្រដាក់ពិន្ទុសម្រាប់វាយតម្លៃផែនការសកម្មភាពដំណាក់កាលទី៣ត្រូវបានរៀបចំរួចរាល់ និងផ្សព្វផ្សាយ

**ចង្កោមសកម្មភាពទី៥៖ “ដាក់ឱ្យអនុវត្តផែនការសកម្មភាពដំណាក់កាលទី៣ របស់កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”**

- អ.គ.ហ. បានគ្រោងឥណទានថវិកាសម្រាប់អនុវត្តពាក់កណ្តាលឆ្នាំ ២០១៦ ចំនួន ១ ០៥០ ០០០ ០០០ រៀល
- ការអនុវត្តថវិកាចំណាយប្រមាណ ១ ០៣៨ ៦៤៨ ១២០ រៀល ស្មើនឹង ៩៩% ធៀបនឹងឥណទានពាក់ កណ្តាលឆ្នាំ ឬ ៨៤% ធៀបនឹងឥណទានថវិកាប្រចាំឆ្នាំ។

- ការអនុវត្តសូចនាករសមិទ្ធកម្មសម្រេចបាន ៧០% ធៀបនឹងសូចនាករគោលដៅប្រចាំឆមាសទី១ ឬ ៥០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ។ សូចនាករគន្លឹះសម្រេចបានរួមមាន៖
  - កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត
  - ទម្រង់របាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំសម្រាប់ ក.ស.ហ.វ. និងក្រសួង-ស្ថាប័នត្រូវបានកែសម្រួល និងដាក់ឱ្យអនុវត្ត
  - សារាចរស្តីពីវិធាននិងនីតិវិធីនៃការរៀបចំការអនុវត្តការត្រួតពិនិត្យតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានផ្សព្វផ្សាយ។

**ចង្កោមសកម្មភាពទី៦៖ “បង្កើនសមត្ថភាពមន្ត្រី អ.គ.ហ មន្ត្រីអគ្គនាយកដ្ឋាន ក.ស.ហ.វ និងមន្ត្រីក្រសួង/ស្ថាប័នពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”**

- អ.គ.ហ. បានគ្រោងឥណទានថវិកាសម្រាប់អនុវត្តពាក់កណ្តាលឆ្នាំ ២០១៦ ចំនួន ៨១ ០០០ ០០០ រៀល
- ការអនុវត្តថវិកាចំណាយ ៩៦ ១៦៥ ៥៦០ រៀល ស្មើនឹង ១១៩% ធៀបនឹងឥណទានពាក់កណ្តាលឆ្នាំ ឬ ៦៤% ធៀបនឹងឥណទានថវិកាប្រចាំឆ្នាំ។
- ការអនុវត្តសូចនាករសមិទ្ធកម្មសម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆមាសទី១ ឬ ៧០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ។ សូចនាករគន្លឹះសម្រេចបានរួមមាន៖
  - មន្ត្រី អ.គ.ហ. ធ្វើដំណើរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន ០៣ ដង
  - មន្ត្រី អ.គ.ហ. បានចូលរួមសិក្ខាសាលានូវប្រទេសអាហ្សែបេហ្សង់, ប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីន

**ចង្កោមសកម្មភាពទី៧៖ “ពង្រឹងនិងបង្កើនគុណភាព ផលិតភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការប្រើប្រាស់នូវចំណេះដឹង គំនិតផ្តួចផ្តើម អនុសាសន៍ នវានុវត្តន៍ និងជំនួយបច្ចេកទេស”**

- អ.គ.ហ. មិនមានគ្រោងឥណទានសម្រាប់អនុវត្តពាក់កណ្តាលឆ្នាំ
- ការអនុវត្តសូចនាករសមិទ្ធកម្មសម្រេចបាន ៩០% ធៀបនឹងសូចនាករគោលដៅប្រចាំឆមាសទី១ ឬ ៦០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ។ សូចនាករគន្លឹះសម្រេចបានរួមមាន៖
  - បានរៀបចំក្រុមការងារបច្ចេកទេស សម្រាប់រៀបចំសេចក្តីព្រាងមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល
  - បញ្ហាប្រឈមប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ទាំងបី PFM, PAR និង D&D ត្រូវបានកំណត់
  - មានរបាយការណ៍ស្តីពីការដោះស្រាយបញ្ហាប្រឈម។

**៤. បញ្ហាប្រឈម**

**៤.១. បញ្ហាប្រឈមក្នុងការអនុវត្តវិធាន**

ក្នុងកំឡុងពេលនៃការអនុវត្តថវិកាកម្មវិធីចាប់ត្រីមាសទី១ និងត្រីមាសទី២ នៃឆ្នាំ២០១៦នេះ អ.គ.ហ. បានជួបប្រទះបញ្ហាប្រឈមមួយចំនួន ទាំងក្នុងការរៀបចំ និងការអនុវត្តថវិកាដូចខាងក្រោម៖

- មន្ត្រីផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ **អ.គ.ហ.** សុទ្ធតែជាបុគ្គលិកជាប់កិច្ចសន្យា ដែលមិនអាចឆ្លើយតបតាមនីតិវិធីនៃការអនុវត្តថវិកាថវិកា ជាអាទិ៍ ការតែងតាំងរដ្ឋទេយ្យករបុណ្យប្រទាន, រដ្ឋទេយ្យករបុណ្យប្រទានរង, ក្រុមលទ្ធកម្ម, ការងារកត់ត្រាកិច្ចបញ្ជីការគណនេយ្យ
- ការគ្រោងថវិកាសម្រាប់អនុវត្តឆមាសទី១ មានទំហំច្រើនជាងទំហំឆមាសទី២ ដែលអាចបណ្តាលឱ្យមានឱនភាពថវិកាសម្រាប់ការអនុវត្តក្នុងឆមាសទី២នេះ ជាពិសេសការអនុវត្តសម្រាប់ចំណាយបន្តកបុគ្គលិក (ជំពូក ៦៤)
- ឥណទានថវិកាពាក់កណ្តាលឆ្នាំសម្រាប់អនុវត្តសកម្មភាពមួយចំនួន ត្រូវបានប្រើប្រាស់ហិរញ្ញប្បទានដៃគូជំនួសវិញ រីឯសកម្មភាពមួយចំនួនបានប្រើប្រាស់ថវិការដ្ឋ ដែលមិនបានគ្រោង
- សូចនាករសមិទ្ធកម្មការងារមួយចំនួន ដែលបានដាក់ចេញ មិនមានមូលដ្ឋានច្បាស់លាស់ ដូចជាការរៀបចំមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ **អ.គ.ហ.** បានសហការគិតគូររៀបចំជាមួយអគ្គលេខាធិការដ្ឋាន កសហវ. មុននឹងការសម្រេចក្នុងការរៀបចំមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលទាមទារនូវសង្គតិភាពរវាងគ្នាទាំងពេលវេលា និងខ្លឹមសារ។

**៤.២. បញ្ហាប្រឈមក្នុងការអនុវត្តផែនការសកម្មភាព**

- សង្គតិភាពនៃការរៀបចំផែនការសកម្មភាព (ទាំងការរៀបចំសូចនាករ និងគោលដៅសូចនាករ) ក្នុងថវិកាថវិកា និងចក្ខុវិស័យ និងយុទ្ធសាស្ត្រ២០១៦ របស់ **អ.គ.ហ.** នៅមានកម្រិត
- ការវិភាគថវិកា និងទម្រង់សម្រាប់ការរៀបចំថវិកា (ឯកសារឧបសម្ព័ន្ធដែលត្រូវបំពេញ) មានចំនួនច្រើន មានភាពស្មុគស្មាញ និងត្រូវបានផ្លាស់ប្តូរញឹកញាប់ ដែលបង្កឱ្យមានការលំបាកក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ
- ទំហំការងារច្រើន និងថវិកានៃសកម្មភាពការងារមានភាពប្រទាក់ក្រឡាជាមួយនឹងអង្គភាពក្រោមឱវាទ កសហវ. និងក្រសួង-ស្ថាប័ន ដូចជាកិច្ចការពាក់ព័ន្ធនឹងការអនុវត្តផែនការសកម្មភាពដំណាក់កាលទី៣ ដែលបណ្តាលឱ្យសូចនាករសមិទ្ធកម្មមកមគ្គីៈមួយចំនួន សម្រេចមិនបានទាន់ពេលវេលា
- សកម្មភាពការងារមួយចំនួន មិនត្រូវបានកំណត់ក្នុងផែនការសកម្មភាព (Ad-hoc) ប៉ុន្តែជាសកម្មភាពការងារចាំបាច់ និងសំខាន់ ដែលត្រូវសម្រេចក្នុងឆមាសទី១នេះ ជាមូលហេតុដែល **អ.គ.ហ.** ត្រូវកំណត់អាទិភាពវិនិយោគ។

**៥. សំណើដំណោះស្រាយ**

- ស្នើរៀបចំចក្ខុវិស័យនិងយុទ្ធសាស្ត្រប្រចាំឆ្នាំ របស់ **អ.គ.ហ.** ឱ្យមានសង្គតិភាពជាមួយនឹងផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ ដែលធ្វើទៅអគ្គលេខាធិការដ្ឋាន កសហវ. និងរៀបចំដាក់ចេញនូវផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយ ធានាកាត់បន្ថយសកម្មភាពការងារក្រៅផែនការ



- ស្នើគ្រប់ផ្នែកនៃ **អ.គ.ហ.** រៀបចំផែនការលម្អិតប្រចាំខែ និងពង្រឹងការតាមដានការអនុវត្តផែនការសកម្មភាពរបស់ **អ.គ.ហ.** ឱ្យបានទៀងទាត់ ជាប្រចាំខែ ឬប្រចាំត្រីមាស ដើម្បីតាមដានវឌ្ឍនភាពសម្រេចបាន និងត្រៀមលក្ខណៈសម្រាប់ជំហានបន្ទាប់ ព្រមទាំងកំណត់បញ្ហាប្រទាក់ក្រឡាគ្នារវាងអង្គភាពក្រោមឱវាទ ដើម្បីធានាប្រសិទ្ធភាព និងគុណភាពការងារ
- ស្នើផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ រៀបចំនូវមូលដ្ឋាននៃតម្លៃឯកតាគោលការណ៍លម្អិតផ្ទៃក្នុង និងតារាងសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំផ្សារភ្ជាប់ជាមួយនឹងតម្រូវការថវិការបស់ផ្នែកនីមួយៗ ក្រោមឱវាទ **អ.គ.ហ.**
- ស្នើរៀបចំគោលការណ៍កំណត់ទម្ងន់កម្រិតចង្កោមសកម្មភាពប្រចាំឆមាស ដើម្បីធានាប្រសិទ្ធភាព និងគុណភាពនៃសមិទ្ធកម្មការងារសម្រេចបានប្រចាំឆមាសនីមួយៗ។

**៦. ការងារត្រួតពិនិត្យ**

**៦.១. រយៈពេលខ្លី៖**

**□ ការរៀបចំថវិកា**

- បញ្ចប់ការពិនិត្យ និងវាយតម្លៃពីតម្រូវការធនធានហិរញ្ញវត្ថុសម្រាប់ផ្តល់ជូនដល់ កសហវ. និងក្រសួង-ស្ថាប័នក្នុងការអនុវត្តផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ (CAP3/MAP3/GDAP3)
- រៀបចំផែនការសកម្មភាពលម្អិតតាមផ្នែកនីមួយៗ។

**□ ការអនុវត្តថវិកា**

- រៀបចំបញ្ជប់ និងចែកចាយព្រឹត្តិប័ត្រលេខ១ ឆ្នាំ២០១៦ និងខិត្តប័ណ្ណឆ្នាំ២០១៦
- រៀបចំវាយតម្លៃសមិទ្ធកម្មរបស់មន្ត្រីនៃ **អ.គ.ហ.** និងកែសម្រួលកិច្ចសន្យា
- បញ្ចប់ការងារពាក់ព័ន្ធនឹងការលើកទឹកចិត្តមិនមែនហិរញ្ញវត្ថុដល់មន្ត្រី ដែលបាននិងកំពុងបំពេញការងារដែលទទួលបានការវាយតម្លៃ ៧០% ឡើង
- រៀបចំសេចក្តីព្រាងបឋម នៃសៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំបញ្ចប់ផែនការសកម្មភាពប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ទាំងបី PFM, PAR និង D&D
- រៀបចំបញ្ចប់នីតិវិធីលើកទឹកចិត្តដល់ក្រុមការងារកែទម្រង់របស់ក្រសួង-ស្ថាប័ន។

**□ ការត្រួតពិនិត្យ និងវាយតម្លៃ**

- ត្រួតពិនិត្យការអនុវត្តផែនការថវិកា និងផែនការលទ្ធកម្ម សម្រាប់ត្រីមាសទី២ និងប្រចាំឆមាសទី១
- រៀបចំបញ្ចប់របាយការណ៍នៃការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ត្រីមាសទី២





## ឧបសម្ព័ន្ធ ក: សូចនាករ និងគោលដៅសូចនាករលទ្ធផលក្នុងឆ្នាំ ប្រចាំឆ្នាំ២០១៦

**ឧបសម្ព័ន្ធ ក- សូចនាករ និងគោលដៅសូចនាករលទ្ធផលក្នុងឆ្នាំ ប្រចាំឆ្នាំ២០១៦**

អនុកម្មវិធី- ចង្កោមសកម្មភាព	២០១៦		គោលដៅសូចនាករ					
	ឥណទាន (រៀល)	សូចនាករលទ្ធផល ក្នុងឆ្នាំ	ធនាគារទី១		ធនាគារទី២		ប្រចាំឆ្នាំ	
			ឥណទាន (រៀល)	សូចនាករ	ឥណទាន (រៀល)	សូចនាករ	ឥណទាន (រៀល)	សូចនាករ
អនុកម្មវិធីទី៩.១. ពង្រឹងនិងបង្កើន ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពនៃការ ទ្រទ្រង់កម្មវិធីកែ ទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ឆ្ពោះទៅកាន់ស្តង់ដារ អន្តរជាតិ	1,663,100,000	កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈត្រូវ បានបន្តទ្រទ្រង់ ប្រកបដោយ ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពឆ្ពោះ ទៅកាន់ស្តង់ដារ អន្តរជាតិ	1,161,000,000	<ul style="list-style-type: none"> <li>- ឧបករណ៍ផ្សព្វផ្សាយអំពីកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំប្រកបដោយគុណភាព និងដាក់ឱ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព</li> <li>- កម្មវិធីផ្សព្វផ្សាយអំពីកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំ និងអនុវត្តប្រកបដោយ ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព</li> <li>- ផែនការសកម្មភាព ២០១៦ អ.គ.ហ. ត្រូវ បានរៀបចំឡើងឱ្យមានសមាសភាព និង សង្គតិភាពព្រមទាំងដាក់ឱ្យអនុវត្តប្រកប ដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព</li> <li>- ប្រព័ន្ធគ្រប់គ្រងត្រួតពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាពកម្មវិធីកែទម្រង់ ត្រូវបានរៀបចំនិងដាក់ឱ្យអនុវត្តប្រកប ដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព</li> <li>- សមត្ថភាពធនធានមនុស្សស្តីពីជំនាញ និងការសម្របសម្រួល របស់ អ.គ.ហ. និង ក្រសួង-ស្ថាប័ន ត្រូវបានពង្រឹង</li> <li>- សមត្ថភាពស្ថាប័ន (អ.គ.ហ, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន) ត្រូវបានពង្រឹង</li> <li>- សង្គតិភាពនៃប្រព័ន្ធនិងលិខិតបញ្ជូន គតិយុត្តសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈត្រូវបានពង្រឹងនិងផលិត</li> </ul>	502,100,000	<ul style="list-style-type: none"> <li>- ឧបករណ៍ផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបាន រៀបចំប្រកបដោយគុណភាព និងដាក់ឱ្យប្រើ ប្រាស់ប្រកបដោយប្រសិទ្ធភាព</li> <li>- កម្មវិធីផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបាន រៀបចំ និងអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព</li> <li>- ផែនការសកម្មភាព ២០១៦ អ.គ.ហ. ត្រូវ បានរៀបចំឡើងឱ្យមានសមាសភាព និង សង្គតិភាពព្រមទាំងដាក់ឱ្យអនុវត្តប្រកប ដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព</li> <li>- ប្រព័ន្ធគ្រប់គ្រងត្រួតពិនិត្យតាមដាននិង វាយតម្លៃវឌ្ឍនភាពកម្មវិធីកែទម្រង់ ត្រូវបាន រៀបចំនិងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព</li> <li>- សមត្ថភាពធនធានមនុស្សស្តីពីជំនាញ និង ការសម្របសម្រួល របស់អ.គ.ហ. និង ក្រសួង-ស្ថាប័ន ត្រូវបានពង្រឹង</li> <li>- សមត្ថភាពស្ថាប័ន (អ.គ.ហ, វិទ្យាស្ថាន សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន) ត្រូវបានពង្រឹង</li> <li>- សង្គតិភាពនៃប្រព័ន្ធនិងលិខិតបញ្ជូន គតិយុត្តសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានពង្រឹងនិងផលិត</li> </ul>	1,663,100,000	<ul style="list-style-type: none"> <li>- ការយល់ដឹងការទទួលស្គាល់ អំពីភាពចាំបាច់និងការចេះដឹង អំពីទស្សនវិស័យនិងការចូលរួម អនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសាធារណជនគ្រប់ ស្រទាប់ជាន់ថ្នាក់និងមន្ត្រីរាជ- ការគ្រប់លំដាប់ថ្នាក់ត្រូវបាន បង្កើនជាលំដាប់រហូតសម្រេច បានពេញលេញ</li> <li>- ចក្ខុវិស័យនិងយុទ្ធសាស្ត្ររួម ទាំងផែនការសកម្មភាពប្រព័ន្ធ គ្រប់គ្រង ត្រួតពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃ ការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈត្រូវបានពិនិត្យ និងកែលម្អឱ្យមានសមាសភាព ភាពនិងសង្គតិភាពព្រមទាំងត្រូវ បានដាក់ឱ្យអនុវត្តប្រកបដោយ ផលិតភាពស័ក្តិសិទ្ធភាពនិង ប្រសិទ្ធភាព</li> <li>- ចំណេះដឹងគំនិតផ្តួចផ្តើមអនុ- សាសន៍នានាត្រូវបានពង្រឹងយុទ្ធសាស្ត្រ និងសមត្ថភាពធនធានមនុស្ស ត្រូវបានផ្តល់ជូនក្រសួងស្ថាប័ន ពាក់ព័ន្ធប្រកបដោយគុណភាព និងត្រូវបានយកទៅប្រើប្រាស់ ប្រកបដោយផលិតភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព</li> </ul>

អនុកម្មវិធី- បណ្តាសកម្មភាព	២០១៦		គោលដៅសូចនាករ					
	ឥណទាន (រៀល)	សូចនាករលទ្ធផលក្នុងឆ្នាំ	ធនាសវន៍១		ធនាសវន៍២		ប្រចាំឆ្នាំ	
			ឥណទាន (រៀល)	សូចនាករ	ឥណទាន (រៀល)	សូចនាករ	ឥណទាន (រៀល)	សូចនាករ
ចង្កោមសកម្មភាព ទី១ ÷ បង្កើនការ យល់ដឹង និង ការ ចូលរួមការអនុវត្ត កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ	42,163,000	កម្រិតនៃការយល់ ដឹង ការទទួល ស្គាល់អំពីភាព ចាំបាច់ ការចេះដឹង អំពីទស្សនវិស័យ និងចូលរួមអនុវត្ត កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដោយ មន្ត្រីរាជការនិស្សិត និងសាធារណៈជន មានការកើនឡើង	8,000,000	- បទឧទ្ទេសនាម ១លើក ត្រូវបាន រៀបចំ - សិក្ខាសាលា ចំនួន ២ លើក (CAP3 និងកិច្ចប្រជុំប្រចាំឆ្នាំ) - សន្និសីទចំនួន១ លើក	34,163,000	- បទយកការណ៍ចំនួន១លើកត្រូវបានរៀបចំ និងផ្សព្វផ្សាយ - វីដេអូគ្រីបត្រូវបានរៀបចំនិងផ្សព្វផ្សាយ នៅក្នុងខែតុលា ឆ្នាំ២០១៦ - សិក្ខាសាលា ចំនួន ៣ លើក	42,163,000	ការយល់ដឹង ការទទួលស្គាល់ អំពីភាពចាំបាច់ និងការចេះ ដឹងអំពីទស្សនវិស័យ និងចូល រួមអនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសាធារណៈជនគ្រប់ ស្រទាប់ជាន់ថ្នាក់ និងមន្ត្រីរាជ ការគ្រប់លំដាប់ថ្នាក់ត្រូវបាន បង្កើនជាលំដាប់រហូតសម្រេច បានពេញលេញ

អនុកម្មវិធី- ចង្កោមសកម្មភាព	២០១៦		គោលដៅសូចនាករ					
	ឥណទាន (រៀល)	សូចនាករលទ្ធផល ក្នុងឆ្នាំ	ធរមានទី១		ធរមានទី២		ប្រឡង	
			ឥណទាន (រៀល)	សូចនាករ	ឥណទាន (រៀល)	សូចនាករ	ឥណទាន (រៀល)	សូចនាករ
ចង្កោមសកម្មភាព ទី២ ÷ រៀបចំផែនការ សកម្មភាពផែនការ ថវិកា និងផែនការ លទ្ធកម្មប្រចាំឆ្នាំ របស់ អ.គ.ហ និង បូកសរុបផែនការ របស់អគ្គនាយកដ្ឋាន ដែលចូលរួមក្នុងការ អនុវត្តកម្មវិធីកែ ទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ	237,347,000	ផែនការសកម្មភាព និងផែនការថវិកា ផែនការលទ្ធកម្ម ប្រចាំឆ្នាំត្រូវបាន រៀបចំនិងដាក់ឱ្យ អនុវត្តប្រកបដោយ សង្គតិភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព	0	- ផែនការថវិកានិងផែនការលទ្ធកម្ម ប្រចាំឆ្នាំសម្រេចបាន ៤០% - មានរបាយការណ៍វាយតម្លៃរបស់ សវនកម្មផ្ទៃក្នុង - មានរបាយការណ៍វាយតម្លៃរបស់ សវនកម្មឯករាជ្យ - មានរបាយការណ៍ត្រួតពិនិត្យការអនុ- វត្តផែនការថវិកានិង លទ្ធកម្មសម្រាប់ ត្រីមាសទី២ និងប្រចាំឆមាសទី១ - ផែនការសកម្មភាព និងការអនុវត្ត ថវិកាពាក់កណ្តាលឆ្នាំ របស់អ.គ.ហ. និងកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ត្រូវបានត្រួត ពិនិត្យ និងវាយតម្លៃ - សៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញ- វត្ថុ សាធារណៈ WB ត្រូវបានធ្វើ បច្ចុប្បន្នភាព - សៀវភៅមគ្គុទេសក៍គ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (EU/GSC) ត្រូវបានរៀបចំ	215,347,000	- ផែនការថវិកានិងផែនការលទ្ធកម្មប្រចាំ ឆ្នាំសម្រេចបាន១០០% - មានរបាយការណ៍ត្រួតពិនិត្យការអនុវត្ត ផែនការថវិកានិង លទ្ធកម្មសម្រាប់ត្រីមាស ទី៤ និងប្រចាំឆមាសទី២ - ផែនការថវិកានិងផែនការលទ្ធកម្មឆ្នាំ ២០១៥ របស់អ.គ.ហ. និងអគ្គនាយកដ្ឋាន ត្រូវបានអនុវត្តតាមការគ្រោងទុកសម្រេច ឱ្យបាន៩៥% ចុងខែធ្នូឆ្នាំ២០១៦ - ផែនការសកម្មភាព និងការអនុវត្តថវិកា ប្រចាំឆ្នាំ របស់ អ.គ.ហ. និងកម្មវិធីកែ- ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបាន ត្រួតពិនិត្យ និងវាយតម្លៃ - សៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ:WB ត្រូវបានផ្សព្វផ្សាយ និង ដាក់ឱ្យអនុវត្តសម្រាប់ អគ្គនាយកដ្ឋាន កសិហរ និង ក្រសួង ស្ថាប័ន - សៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ:(EU/GSC) ត្រូវបានផ្សព្វផ្សាយ	237,347,000	ផែនការសកម្មភាពឆ្នាំ២០១៦ របស់ អ.គ.ហ ត្រូវបានរៀបចំ ឱ្យមានសមាសភាព និង សង្គតិភាព ព្រមទាំងដាក់ឱ្យ អនុវត្តប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព
ចង្កោមសកម្មភាព ទី៣ ÷ ត្រួតពិនិត្យ តាមដាន និងវាយ តម្លៃសមិទ្ធកម្មរបស់ អ.គ.ហ និងមន្ត្រី អ.គ.ហ	0	កិច្ចដំណើរការ របស់ អ.គ.ហ. ត្រូវបានពង្រឹង និងកែសម្រួល តាមចក្ខុវិស័យ និងយុទ្ធសាស្ត្រ ដែលបានកំណត់	0	- សមិទ្ធកម្មរបស់មន្ត្រី ជំនាញចំនួន ១១ នាក់ត្រូវបានវាយតម្លៃនិងកិច្ចសន្យា ត្រូវបានសម្រួល - មានរបាយការណ៍វាយតម្លៃសមិទ្ធកម្ម មន្ត្រីនិងផែនការជ្រើសរើសមន្ត្រីថ្មី - មានបញ្ជីវត្តមាន និងរបាយការណ៍ ប្រចាំខែ - មន្ត្រីថ្មីចំនួន ៥នាក់ត្រូវ បាន ជ្រើសរើសនិងចូល បម្រើការងារ	0	- គោលការណ៍ និងយន្តការត្រួតពិនិត្យតាម- ដាននិងវាយតម្លៃសមិទ្ធកម្ម ត្រូវបានកែលម្អ - មានបញ្ជីវត្តមាន និងរបាយការណ៍ប្រចាំ ខែ - មានធាតុចូលសម្រាប់កែលម្អចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ អ.គ.ហ.	0	ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ វឌ្ឍនភាពការងាររបស់ អ.គ.ហ ត្រូវបានរៀបចំ និង ដាក់ឱ្យអនុវត្តប្រកបដោយ ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព

អនុកម្មវិធី- ចង្កោមសកម្មភាព	២០១៦		គោលដៅសូចនាករ					
	ឥណទាន (រៀល)	សូចនាករលទ្ធផលក្នុងឆ្នាំ	ធនាសវនិ១		ធនាសវនិ២		ប្រចាំឆ្នាំ	
			ឥណទាន (រៀល)	សូចនាករ	ឥណទាន (រៀល)	សូចនាករ	ឥណទាន (រៀល)	សូចនាករ
ចង្កោមសកម្មភាព ទី៤÷ត្រួតពិនិត្យ តាមដាន និងវាយ- តម្លៃ វឌ្ឍនភាពកម្ម វិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ	2,050,000	របាយការណ៍ លទ្ធផលនៃការ អនុវត្តកម្មវិធី កែទម្រង់ការ គ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ	0	-មានរបាយការណ៍វឌ្ឍនភាពប្រចាំត្រី- មាសទី១ និងសេចក្តីព្រាងត្រីមាសទី២ - វិធីសាស្ត្រដាក់ពិន្ទុសម្រាប់វាយតម្លៃ ផែនការសកម្មភាពដំណាក់កាលទី៣ត្រូវ បានរៀបចំរួចរាល់ និងផ្សព្វផ្សាយ -ត្រូវបានផ្តល់ ការលើកទឹកចិត្ត មិនមែន ហិរញ្ញវត្ថុដល់ មន្ត្រី ដែល បាននិងកំពុង បំពេញការងារដែលទទួលបានការវាយ- តម្លៃ ៧០% ឡើង	2,050,000	- មានរបាយការណ៍វឌ្ឍនភាពប្រចាំ ត្រីមាសទី៣ និងសេចក្តីព្រាងត្រីមាសទី៤	2,050,000	ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍន ភាពកម្មវិធីកែទម្រង់ត្រូវបាន រៀបចំ និងដាក់ឱ្យអនុវត្ត ប្រកបដោយប្រសិទ្ធភាពនិង ស័ក្តិសិទ្ធភាព
ចង្កោមសកម្មភាព ទី៥÷ ដាក់ឱ្យអនុវត្ត ផែនការសកម្មភាព ដំណាក់កាលទី៣ របស់កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញ- វត្ថុសាធារណៈ	1,230,000,000	ផែនការ សកម្មភាព ដំណាក់កាលទី៣ ត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្ត	1,050,000,000	- មានផែនការសកម្មភាពលម្អិតតាម ផ្នែកនីមួយៗ - កម្មវិធីកម្មវិធី កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត - បញ្ចប់ការពិនិត្យនិងវាយតម្លៃពីតម្រូវ ការធនធានហិរញ្ញវត្ថុសម្រាប់ផ្តល់ជូន ដល់កសិហរ និងក្រសួងស្ថាប័ន ក្នុងការ អនុវត្ត GDAP3/MAP3 - ទម្រង់របាយការណ៍វឌ្ឍនភាពប្រចាំត្រី មាសនិងប្រចាំឆ្នាំសម្រាប់កសិហរនិង ក្រសួង- ស្ថាប័នត្រូវបានកែសម្រួល និង ដាក់ឱ្យអនុវត្ត - សារាចរស្តីពីវិធាននិងនីតិវិធីនៃការ រៀបចំការអនុវត្តត្រួតពិនិត្យតាម ដាននិង ការវាយតម្លៃលើការងារកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានផ្សព្វផ្សាយ	180,000,000	CAP3 (២០១៦-២០២០)ត្រូវបានកែ សម្រួល និងមានភាពគ្រប់ជ្រុងជ្រោយ	1,230,000,000	ផែនការសកម្មភាពដំណាក់ កាលទី៣ត្រូវបានអនុម័ត និង ដាក់ឱ្យអនុវត្ត



អនុកម្មវិនិយោគសកម្មភាព	២០១៦		គោលដៅសូចនាករ					
	ឥណទាន (រៀល)	សូចនាករលទ្ធផលក្នុងឆ្នាំ	ធានាទី១		ធានាទី២		ប្រចាំឆ្នាំ	
			ឥណទាន (រៀល)	សូចនាករ	ឥណទាន (រៀល)	សូចនាករ	ឥណទាន (រៀល)	សូចនាករ
ចង្កោមសកម្មភាពទី៦ ÷ បង្កើនសមត្ថភាពមន្ត្រី អ.គ.ហ មន្ត្រីអគ្គនាយកដ្ឋាន គ.ស.ហ.វ និងមន្ត្រីក្រសួង/ស្ថាប័នពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ	150,400,000	សមត្ថភាពមន្ត្រីពាក់ព័ន្ធនឹងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានបង្កើន	81,000,000	- មន្ត្រី អ.ហ.គ. ធ្វើដំណើរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន ០៣ ដង	69,400,000	- មន្ត្រី ២០ នាក់ធ្វើដំណើរទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងចំណូល និងចែកចេញចូលតែមួយ - មន្ត្រីបង្គោលចំនួន ៥៥ នាក់យល់ដឹងអំពីជំនាញសម្រប សម្រួល/ ទំនាក់ទំនងសាធារណៈ - មន្ត្រី ២០ នាក់ត្រូវបានបណ្តុះបណ្តាលស្តីពីការរៀបចំ និងអនុវត្តថវិកា, កិច្ចលទ្ធកម្ម និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។ល។	150,400,000	សមត្ថភាពអនុវត្តកម្មវិធីកែទម្រង់ត្រូវបានបង្កើននិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
ចង្កោមសកម្មភាពទី៧ ÷ ពង្រឹង និងបង្កើនគុណភាពផលិតភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការប្រើប្រាស់នូវចំណេះដឹង គំនិតផ្តួចផ្តើម អនុសាសន៍ នវានុវត្តន៍ និងជំនួយបច្ចេកទេស	1,140,000	គុណភាពផលិតភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការផ្តល់ជូននិងការយកទៅប្រើប្រាស់នូវធនធានមនុស្សត្រូវបានពង្រឹង និង បង្កើន	0	- មានសេចក្តីព្រាងលើកទី១ នៃសៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រុមការងារបច្ចេកទេសត្រូវបានរៀបចំសម្រាប់រៀបចំសេចក្តីព្រាងមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល - ផែនការសកម្មភាពប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ទាំងបី PFM, PAR និង D&D ត្រូវបានកំណត់ - បញ្ហាប្រឈមប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ទាំងបី PFM, PAR និង D&D ត្រូវបានកំណត់ - របាយការណ៍ស្តីពីការដោះស្រាយបញ្ហាប្រឈម	1,140,000	- សេចក្តីព្រាងលើកទី១ នៃសៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានដាក់ឱ្យពិភាក្សាជាមួយអន្តរាគ្នានាយកដ្ឋានបច្ចេកទេស និង កែសម្រួល - មានរបាយការណ៍ស្តីពីការវាយតម្លៃក្របខ័ណ្ឌចំណាយសាធារណៈរបស់ប្រទេសកម្ពុជា - បញ្ហាប្រឈមប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ទាំងបី PFM, PAR និង D&D ត្រូវបានកំណត់ - របាយការណ៍ស្តីពីការដោះស្រាយបញ្ហាប្រឈម - នីតិវិធីត្រូវបានរៀបចំ និងការលើកទឹកចិត្តត្រូវបានផ្តល់ជូនក្រុមការងារកែទម្រង់ក្រសួង- ស្ថាប័ន	1,140,000	ចំណេះដឹង គំនិតផ្តួចផ្តើម នវានុវត្តន៍ ជំនួយបច្ចេកទេស និងធនធានមនុស្សត្រូវបានត្រួតពិនិត្យ វាយតម្លៃ និងបង្កើនប្រកបដោយផលិតភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព

**ឧបសម្ព័ន្ធ ខ៖ តារាងឧបសម្ព័ន្ធទី១ (ថ្នាក់កណ្តាល)**  
**លទ្ធផលនៃការអនុវត្តវិភាគពាក់កណ្តាលឆ្នាំ២០១៦**

**ឧបសម្ព័ន្ធ ១៖ តារាងឧបសម្ព័ន្ធទី១ (ថ្នាក់កណ្តាល) លទ្ធផលនៃការអនុវត្តវិភាគវិធីការកំណត់កំណត់ ២០១៦**

ចន្លោះសកម្មភាព-សកម្មភាព	ឆ្នាំ២០១៦		ការអនុវត្តវិភាគវិធីការ								
	ច្បាប់ហិរញ្ញវត្ថុ (រៀល)	សូចនាករគន្លឹះប្រចាំឆ្នាំ (ដែលបានកំណត់)	ឥណទាន (រៀល)	សូចនាករគន្លឹះ (ដែលបានកំណត់)	ឥណទានបានអនុវត្ត (រៀល) <sup>1</sup>	វឌ្ឍនភាពសម្រេចបាន	វឌ្ឍនភាពរៀបចំនឹងសូចនាករគន្លឹះប្រចាំឆ្នាំ (%)	វឌ្ឍនភាពរៀបចំនឹងសូចនាករគន្លឹះប្រចាំឆ្នាំ (%)	% ត.អនុវត្ត/ត.ឆ្នាំ	% ត.អនុវត្ត/ត.ច្រ	បញ្ហាប្រឈម/មូលហេតុមិនសម្រេចបានតាមសូចនាករ
1	2	3	4	5	6	7	8=7/5	9=7/3	10=6/4	11=6/2	12
អនុកម្មវិធីទី៥.១. ពង្រឹង និងបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព នៃការទ្រទ្រង់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ	1,663,100,000	កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានបន្តទ្រទ្រង់ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ	1,161,000,000	<ul style="list-style-type: none"> <li>- ឧបករណ៍ផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំប្រកបដោយគុណភាព និងដាក់ឱ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព</li> <li>- កម្មវិធីផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំ និងអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព</li> <li>- ផែនការសកម្មភាព ២០១៦ អ.គ.ហ. ត្រូវបានរៀបចំឡើងឱ្យមានសមាសភាព និងសង្គតិភាពព្រមទាំងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព</li> <li>- ប្រព័ន្ធគ្រប់គ្រងត្រួតពិនិត្យតាមដាននិងវាយតម្លៃវឌ្ឍនភាពកម្មវិធីកែទម្រង់ ត្រូវបានរៀបចំនិងដាក់ឱ្យអនុវត្តប្រកប ដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព</li> <li>- សមត្ថភាពធនធានមនុស្សស្តីពីជំនាញនិងការសម្របសម្រួល របស់អ.គ.ហ និងក្រសួង-ស្ថាប័ន ត្រូវបានពង្រឹង</li> <li>- សមត្ថភាពស្ថាប័ន (អ.គ.ហ, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន) ត្រូវបានពង្រឹង</li> <li>- សង្គតិភាពនៃប្រព័ន្ធនិងលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានពង្រឹងនិងផលិត</li> </ul>	1,148,648,080		90%	50%	99%	69%	

<sup>1</sup> អត្រាប្រើប្រាស់ ១ដុល្លារ = ៤០០០ រៀល

ចង្កោមសកម្មភាព-សកម្មភាព	ឆ្នាំ២០១៦		ការអនុវត្តធានាសន្តិ								
	ច្បាប់ហិរញ្ញវត្ថុ (រៀល)	សូចនាករគន្លឹះប្រចាំឆ្នាំ (ដែលបានកំណត់)	ឥណទាន (រៀល)	សូចនាករគន្លឹះ (ដែលបានកំណត់)	ឥណទាន បានអនុវត្ត (រៀល) <sup>1</sup>	វឌ្ឍនភាព សម្រេចបាន	វឌ្ឍនភាព រៀបចំ និងសូចនាករ គន្លឹះប្រចាំ ឆមាស (%)	វឌ្ឍនភាព រៀបចំ និងសូចនាករ គន្លឹះ ប្រចាំឆ្នាំ (%)	% ត. អនុវត្ត/ ត. ឆ្នាំ	% ត. អនុវត្ត/ ត. ច្បាប់	បញ្ហាប្រឈម/ មូលហេតុមិន សម្រេចបាន តាម សូចនាករ
1	2	3	4	5	6	7	8=7/5	9=7/3	10=6/4	11=6/2	12
ចង្កោមសកម្មភាពទី១÷ បង្កើនការយល់ដឹង និងការ ចូលរួមការអនុវត្តកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ	42,163,000	កម្រិតនៃការយល់ដឹង ការ ទទួលស្គាល់អំពីភាពចាំបាច់ ការចេះដឹងអំពីទស្សនវិស័យ និងចូលរួមអនុវត្តកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដោយមន្ត្រី រាជការ និងសិស្ស និង សាធារណៈជនមានការកើន ឡើង	8,000,000	<ul style="list-style-type: none"> <li>បទឧទ្ទេសនាម ១លើក ត្រូវបានរៀបចំ</li> <li>សិក្ខាសាលា ចំនួន ២ លើក (CAP3 និងកិច្ចប្រជុំប្រចាំឆ្នាំ)</li> <li>សន្និសីទចំនួន១ លើក</li> </ul>	800,000.0	<ul style="list-style-type: none"> <li>បានរៀបចំបទឧទ្ទេសនាម ០១ លើក ÷ បទសម្ភាសជាមួយកម្មវិធី “ពីកម្ពុជា” នៃស្ថានីយ៍ទូរទស្សន៍ បាយ័ន</li> <li>បានរៀបចំសិក្ខាសាលាចំនួន ០២÷ (១) ពិធីប្រកាសដាក់ឱ្យអនុ វត្តដំណាក់កាលទី៣ និងកិច្ចប្រជុំ ត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រ ចាំឆ្នាំ២០១៥ នៃកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា ធារណៈ និង (២) សិក្ខាសាលាស្តី ពីការលើកកម្ពស់ការយល់ដឹងអំពី កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ ដល់យុវជនកម្ពុជា (សសយក) បទយកការណ៍ពាក់ ព័ន្ធកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ</li> <li>សន្និសីទ (PEMNA) ÷ ចូលរួម រៀបចំជាមួយអគ្គនាយកដ្ឋាន ថវិកា</li> <li>វគ្គបណ្តុះបណ្តាលស្តីពីការកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា ធារណៈ ជាមួយក្រសួងរ៉ែ និង ថាមពល និងកិច្ចការសម្រេចបានផ្សេង ទៀតដូចជា÷ បានបោះពុម្ព សៀវភៅកត់ត្រា, Book Mark, ប៊ិច និងប្រតិទិនជាដើម។</li> </ul>	100%	50%	10%	2%	

ចង្កោមសកម្មភាព-សកម្មភាព	ឆ្នាំ២០១៦		ការអនុវត្តធានាទី១								
	ច្បាប់ហិរញ្ញវត្ថុ (រៀល)	សូចនាករគន្លឹះប្រចាំឆ្នាំ (ដែលបានកំណត់)	ឥណទាន (រៀល)	សូចនាករគន្លឹះ (ដែលបានកំណត់)	ឥណទាន បានអនុវត្ត (រៀល) <sup>1</sup>	វឌ្ឍនភាព សម្រេចបាន	វឌ្ឍនភាព រៀបចំ និងសូចនាករ គន្លឹះប្រចាំ ឆមាស (%)	វឌ្ឍនភាព រៀបចំ និងសូចនាករ គន្លឹះ ប្រចាំឆ្នាំ (%)	% ឥ. អនុវត្ត/ ឥ. ឆ្នាំ	% ឥ. អនុវត្ត/ ឥ. ច្បាប់	បញ្ហាប្រឈម/ មូលហេតុមិន សម្រេចបាន តាម សូចនាករ
1	2	3	4	5	6	7	8=7/5	9=7/3	10=6/4	11=6/2	12
<p>ចង្កោមសកម្មភាពទី២៖ រៀបចំផែនការសកម្មភាព ផែនការថវិកា និងផែនការ លទ្ធកម្មប្រចាំឆ្នាំរបស់ អ.គ.ហ និងបូកសរុប ផែនការរបស់អគ្គនាយកដ្ឋាន ដែលចូលរួមក្នុងការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ</p>	237,347,000	ផែនការសកម្មភាព និង ផែនការថវិកា ផែនការ លទ្ធកម្ម ប្រចាំឆ្នាំត្រូវបាន រៀបចំនិងដាក់ឱ្យអនុវត្ត ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព	22,000,000	<ul style="list-style-type: none"> <li>- ផែនការថវិកានិងផែនការលទ្ធកម្ម ប្រចាំឆ្នាំសម្រេចបាន ៤០%</li> <li>- មានរបាយការណ៍វាយតម្លៃរបស់ សវនកម្មផ្ទៃក្នុង</li> <li>- មានរបាយការណ៍វាយតម្លៃរបស់ សវនកម្មកររាជ្យ</li> <li>- មានរបាយការណ៍ត្រួតពិនិត្យការ អនុវត្តផែនការថវិកានិង លទ្ធកម្ម សម្រាប់ត្រីមាសទី២ និងប្រចាំឆមាសទី១</li> <li>- ផែនការសកម្មភាព និងការអនុវត្ត ថវិកាពាក់កណ្តាលឆ្នាំ របស់ អ.គ.ហ. និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ត្រូវបាន ត្រួតពិនិត្យ និង វាយតម្លៃ</li> <li>- សៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ WB ត្រូវបានធ្វើបច្ចុប្បន្នភាព</li> <li>- សៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (EU/GSC) ត្រូវបានរៀបចំ</li> </ul>	13,034,400	<ul style="list-style-type: none"> <li>- ផែនការថវិកានិងផែនការលទ្ធកម្ម ប្រចាំឆ្នាំសម្រេចបានអនុម័ត (១០០%)</li> <li>- មានរបាយការណ៍វាយតម្លៃ របស់សវនកម្មផ្ទៃក្នុង (៨០%)</li> <li>- មានរបាយការណ៍វាយតម្លៃរបស់ សវនកម្មកររាជ្យ (១០០%)</li> <li>- មានរបាយការណ៍ត្រួតពិនិត្យ ការអនុវត្តផែនការថវិកានិង លទ្ធកម្មសម្រាប់ត្រីមាសទី២ និង ប្រចាំឆមាសទី១ (៨០%)</li> <li>- ផែនការសកម្មភាព និងការ អនុវត្តថវិកាពាក់កណ្តាលឆ្នាំ របស់ អ.គ.ហ. និងកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា- ធារណៈ ត្រូវបាន ត្រួតពិនិត្យ និង វាយតម្លៃ (៦០%)</li> <li>- សៀវភៅមគ្គុទេសក៍គ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ WB ត្រូវ បានធ្វើបច្ចុប្បន្នភាព (១០០%)</li> <li>- សៀវភៅមគ្គុទេសក៍គ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (EU/GSC) ត្រូវបានរៀបចំ (៥០%)</li> </ul>	80%	32%	59%	5%	

ចង្កោមសកម្មភាព-សកម្មភាព	ឆ្នាំ២០១៦		ការអនុវត្តធានាសន្តិសុខ								
	ច្បាប់ហិរញ្ញវត្ថុ (រៀល)	សូចនាករគន្លឹះប្រចាំឆ្នាំ (ដែលបានកំណត់)	ឥណទាន (រៀល)	សូចនាករគន្លឹះ (ដែលបានកំណត់)	ឥណទាន បានអនុវត្ត (រៀល) <sup>1</sup>	វឌ្ឍនភាព សម្រេចបាន	វឌ្ឍនភាព រៀបចំ និងសូចនាករ គន្លឹះប្រចាំ ឆមាស (%)	វឌ្ឍនភាព រៀបចំ និងសូចនាករ គន្លឹះ ប្រចាំឆ្នាំ (%)	% ឥ. អនុវត្ត/ ឥ. ឆ្នាំ	% ឥ. អនុវត្ត/ ឥ. ច្បាប់	បញ្ហាប្រឈម/ មូលហេតុមិន សម្រេចបាន តាម សូចនាករ
1	2	3	4	5	6	7	8=7/5	9=7/3	10=6/4	11=6/2	12
ចង្កោមសកម្មភាពទី៣៖ ត្រួតពិនិត្យ តាមដាន និង វាយតម្លៃសមិទ្ធកម្មរបស់ អ.គ.ហ និងមន្ត្រី អ.គ.ហ	0	កិច្ចដំណើរការរបស់ អ.គ.ហ ត្រូវបានពង្រឹង និងកែសម្រួល តាមតម្រូវការ និង យុទ្ធសាស្ត្រដែលបានកំណត់	0	<ul style="list-style-type: none"> <li>សមិទ្ធកម្មរបស់មន្ត្រីជំនាញចំនួន ១១ នាក់ត្រូវបានវាយតម្លៃនិងកិច្ចសន្យាត្រូវ បានសម្រួល</li> <li>មានរបាយការណ៍វាយតម្លៃសមិទ្ធកម្ម មន្ត្រីនិងផែនការជ្រើសរើសមន្ត្រីថ្មី</li> <li>មានបញ្ជីវត្តមាន និងរបាយការណ៍ ប្រចាំខែ</li> <li>មន្ត្រីថ្មីចំនួន ៥នាក់ត្រូវ បានជ្រើស រើសនិងចូលបម្រើការងារ</li> </ul>	0	<ul style="list-style-type: none"> <li>សមិទ្ធកម្មរបស់មន្ត្រីជំនាញ ចំនួន ១១នាក់ត្រូវបានវាយតម្លៃ និងកិច្ចសន្យាត្រូវបានសម្រួល (១០០%)</li> <li>មានរបាយការណ៍វាយតម្លៃ សមិទ្ធកម្មមន្ត្រីនិងផែនការ ជ្រើសរើសមន្ត្រីថ្មី (៨០%)</li> <li>មានបញ្ជីវត្តមាន និងរបាយ- ការណ៍ប្រចាំខែ (១០០%)</li> <li>មន្ត្រីថ្មីចំនួន ៥នាក់ត្រូវបាន ជ្រើសរើសនិងចូលបម្រើការងារ (១០០%)</li> </ul>	90%	48%	0%	0%	
ចង្កោមសកម្មភាពទី៤៖ ត្រួតពិនិត្យ តាមដាន និង វាយតម្លៃ វឌ្ឍនភាពកម្មវិធី កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ	2,050,000	របាយការណ៍លទ្ធផលនៃការ អនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ	0	<ul style="list-style-type: none"> <li>មានរបាយការណ៍វឌ្ឍនភាពប្រចាំត្រី- មាសទី១ និងសេចក្តីព្រាងត្រីមាសទី២</li> <li>វិធីសាស្ត្រដាក់ពិន្ទុសម្រាប់វាយតម្លៃ ផែនការសកម្មភាពដំណាក់កាលទី៣ត្រូវ បានរៀបចំរួចរាល់ និងផ្សព្វផ្សាយ</li> <li>ត្រូវបានផ្តល់ ការលើកទឹកចិត្តមិនមែន ហិរញ្ញវត្ថុដល់ មន្ត្រីដែលបាននិងកំពុង បំពេញការងារដែលទទួលបានការវាយ តម្លៃ ៧០ឡើង %</li> </ul>	0	<ul style="list-style-type: none"> <li>មានរបាយការណ៍វឌ្ឍនភាពប្រចាំ ត្រីមាសទី១ និងសេចក្តីព្រាង ត្រីមាសទី២ (៨០%)</li> <li>វិធីសាស្ត្រដាក់ពិន្ទុសម្រាប់វាយ- តម្លៃផែនការសកម្មភាពដំណាក់- កាលទី៣ត្រូវបានរៀបចំរួចរាល់ និងផ្សព្វផ្សាយ (១០០%)</li> <li>ត្រូវបានផ្តល់ ការលើកទឹកចិត្ត មិនមែនហិរញ្ញវត្ថុដល់មន្ត្រី ដែល បាននិងកំពុងបំពេញការងារដែល ទទួលបានការវាយតម្លៃ ៧០% ឡើង (៨០%)</li> </ul>	90%	54%	0%	0%	

ចង្កោមសកម្មភាព-សកម្មភាព	ឆ្នាំ២០១៦		ការអនុវត្តធានាសុខភាព								
	ច្បាប់ហិរញ្ញវត្ថុ (រៀល)	សូចនាករគន្លឹះប្រចាំឆ្នាំ (ដែលបានកំណត់)	ឥណទាន (រៀល)	សូចនាករគន្លឹះ (ដែលបានកំណត់)	ឥណទាន បានអនុវត្ត (រៀល) <sup>1</sup>	វឌ្ឍនភាព សម្រេចបាន	វឌ្ឍនភាព រៀប និងសូចនាករ គន្លឹះប្រចាំ ធានាសុខភាព (%)	វឌ្ឍនភាព រៀប និងសូចនាករ គន្លឹះប្រចាំ ឆ្នាំ (%)	% ឥ. អនុវត្ត/ ឥ. ឆ្នាំ	% ឥ. អនុវត្ត/ ឥ. ច្បាប់	បញ្ហាប្រឈម/ មូលហេតុមិន សម្រេចបាន តាម សូចនាករ
1	2	3	4	5	6	7	8=7/5	9=7/3	10=6/4	11=6/2	12
ចង្កោមសកម្មភាពទី៥៖ ដាក់ឱ្យអនុវត្តផែនការ សកម្មភាពដំណាក់កាល ទី៣ របស់កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ	1,230,000,000	ផែនការសកម្មភាពដំណាក់ កាលទី៣ត្រូវបានអនុវត្ត និង ដាក់ឱ្យអនុវត្ត	1,050,000,000	<ul style="list-style-type: none"> <li>មានផែនការសកម្មភាពលម្អិតតាមផ្នែក នីមួយៗ</li> <li>កម្មវិធីកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត</li> <li>បញ្ចប់ការពិនិត្យនិងវាយតម្លៃពីតម្រូវ ការធនធានហិរញ្ញវត្ថុសម្រាប់ផ្តល់ជូន ដល់កសិហរ និងក្រសួងស្ថាប័ន ក្នុងការ អនុវត្ត GDAP3/MAP3</li> <li>ទម្រង់របាយការណ៍វឌ្ឍនភាពប្រចាំត្រី មាសនិងប្រចាំឆ្នាំសម្រាប់កសិហរនិង ក្រសួង-ស្ថាប័នត្រូវបានកែសម្រួល និង ដាក់ឱ្យអនុវត្ត</li> <li>សារាចរស្តីពីវិធាននិងនីតិវិធីនៃការ រៀបចំការអនុវត្តការត្រួតពិនិត្យតាមដាន និង ការវាយតម្លៃលើការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបាន ផ្សព្វផ្សាយ</li> </ul>	1,038,648,120	<ul style="list-style-type: none"> <li>មានផែនការសកម្មភាពលម្អិត តាមផ្នែកនីមួយៗ (0%)</li> <li>កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាល ទី៣ ត្រូវបានប្រកាសដាក់ឱ្យអនុ វត្ត (100%)</li> <li>បញ្ចប់ការពិនិត្យនិងវាយតម្លៃពី តម្រូវការធនធានហិរញ្ញវត្ថុសម្រាប់ ផ្តល់ជូនដល់កសិហរ និងក្រសួង ស្ថាប័ន ក្នុងការអនុវត្ត GDAP3/MAP3 (60%)</li> <li>ទម្រង់របាយការណ៍វឌ្ឍនភាព ប្រចាំត្រីមាសនិងប្រចាំឆ្នាំសម្រាប់ កសិហរនិងក្រសួង-ស្ថាប័នត្រូវ បានកែសម្រួល និងដាក់ឱ្យអនុវត្ត (100%)</li> <li>សារាចរស្តីពីវិធាននិងនីតិវិធីនៃ ការរៀបចំការអនុវត្តការត្រួត ពិនិត្យតាមដាននិង ការវាយតម្លៃ លើការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈត្រូវបាន ផ្សព្វផ្សាយ (100%)</li> </ul>	70%	53%	99%	84%	

ចង្កោមសកម្មភាព-សកម្មភាព	ឆ្នាំ២០១៦		ការអនុវត្តធានាទី១								
	ច្បាប់ហិរញ្ញវត្ថុ (រៀល)	សូចនាករគន្លឹះប្រចាំឆ្នាំ (ដែលបានកំណត់)	ឥណទាន (រៀល)	សូចនាករគន្លឹះ (ដែលបានកំណត់)	ឥណទាន បានអនុវត្ត (រៀល) <sup>1</sup>	វឌ្ឍនភាព សម្រេចបាន	វឌ្ឍនភាព រៀបចំ និងសូចនាករ គន្លឹះប្រចាំ ឆមាស (%)	វឌ្ឍនភាព រៀបចំ និងសូចនាករ គន្លឹះ ប្រចាំឆ្នាំ (%)	% ឥ. អនុវត្ត/ ឥ. ឆ្នាំ	% ឥ. អនុវត្ត/ ឥ. ច្បាប់	បញ្ហាប្រឈម/ មូលហេតុមិន សម្រេចបាន តាម សូចនាករ
1	2	3	4	5	6	7	8=7/5	9=7/3	10=6/4	11=6/2	12
ចង្កោមសកម្មភាពទី៦៖ បង្កើនសមត្ថភាពមន្ត្រី អ.គ.ហ មន្ត្រីអគ្គនាយកដ្ឋាន ក.ស.ហ.វ និងមន្ត្រីក្រសួង/ស្ថាប័នពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ	150,400,000	សមត្ថភាពមន្ត្រីពាក់ព័ន្ធនឹងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានបង្កើន	81,000,000	- មន្ត្រី អ.គ.ហ. ធ្វើដំណើរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន០៣ ដង	96,165,560	- មន្ត្រី អ.គ.ហ. ធ្វើដំណើរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន ០៣ ដង (១០០%) ចូររួមសិក្ខាសាលានូវប្រទេសអាហ្សែបែហ្សង់, ប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីន	100%	50%	119%	64%	
ចង្កោមសកម្មភាពទី៧៖ ពង្រឹងនិងបង្កើនគុណភាពផលិតភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការប្រើប្រាស់នូវចំណេះដឹងគំនិតផ្តួចផ្តើម អនុសាសន៍នវានុវត្តន៍ និងជំនួយបច្ចេកទេស	1,140,000	គុណភាព ផលិតភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការផ្តល់ជូននិងការយកទៅប្រើប្រាស់នូវធនធានមនុស្សត្រូវបានពង្រឹង និង បង្កើន	0	- មានសេចក្តីព្រាងលើកទី១ នៃសៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រុមការងារបច្ចេកទេសត្រូវបានរៀបចំសម្រាប់រៀបចំសេចក្តីព្រាងមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល - ផែនការសកម្មភាពប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ទាំងបី PFM, PAR និង D&D ត្រូវបានកំណត់ - បញ្ហាប្រឈមប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ទាំងបី PFM, PAR និង D&D ត្រូវបានកំណត់ - របាយការណ៍ស្តីពីការដោះស្រាយបញ្ហាប្រឈម	0	- មានសេចក្តីព្រាងលើកទី១ នៃសៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (៨០%) - ក្រុមការងារបច្ចេកទេសត្រូវបានរៀបចំ សម្រាប់រៀបចំសេចក្តីព្រាងមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល (១០០%) - ផែនការសកម្មភាពប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ទាំងបី PFM, PAR និង D&D ត្រូវបានកំណត់ (៧០%) - បញ្ហាប្រឈមប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ទាំងបី PFM, PAR និង D&D ត្រូវបានកំណត់ (១០០%) - របាយការណ៍ស្តីពីការដោះស្រាយបញ្ហាប្រឈម (១០០%)	90%	54%	0%	0%	



**ឧបសម្ព័ន្ធ គ៖ តារាងឧបសម្ព័ន្ធទី២ (ថ្នាក់កណ្តាល)**  
**ការត្រួតពិនិត្យចំណាយថវិកាទូទៅរបស់រដ្ឋពាក់កណ្តាលឆ្នាំ២០១៦**

















ក្រសួង-ស្ថាប័ន	ច្បាប់ ហិរញ្ញវត្ថុ	គណនា ធានី	ធានីស្ថានប្រចាំឆ្នាំ		កម្រ វិធី	០៦ ខែដើមឆ្នាំ						ធានី ស្ថាន ០៦ ខែ ចុងឆ្នាំ	បញ្ជាក់ពី មូលហេតុ នៃការ អនុវត្ត លើស/ខ្វះ			
			សរុបធានីស្ថានអនុវត្ត ០៦ខែ ដើមឆ្នាំ			អនុ.ខែ ០១	អនុ.ខែ ០២	អនុ.ខែ ០៣	អនុ.ខែ ០៤	អនុ.ខែ ០៥	អនុ.ខែ ០៦					
			ទឹកប្រាក់	% កម្រវិធី										% ស.ស		
បង្គោលសកម្មភាពទី៧-៧ថ្ងៃ និងបង្គោល គុណភាព ផលិតភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃការប្រើប្រាស់ទូរ ចំណេះដឹង គំនិតផ្តួចផ្តើម អនុសាសន៍ នានាទូទាំង និងជំនួយបច្ចេកទេស	1,140	0	1,140	-	0	0			0	0	0	0	0	0	1,140	
ចំណាយចរន្ត	1,140	0	1,140	-	0	0			0	0	0	0	0	0	1,140	
ជំពូក ៦០: ការទិញ	1,140		1,140	-		0			0	0	0	0	0	0	1,140	
ជំពូក ៦១: សេវាកម្ម	0		0	-		0			0	0	0	0	0	0	0	
ជំពូក ៦៤: បន្តកម្មវិធី	0		0	-		0			0	0	0	0	0	0	0	
ជំពូក ៦២: អត្ថប្រយោជន៍សង្គម			0	-		0									0	
ជំពូក ៦៥: ឧបត្ថម្ភធន			0	-		0									0	
ជំពូក ៦៣: ពន្ធ និង អាករ			0	-		0									0	
សរុបចំណាយមូលធន	0	0	0	-	0	0			0	0	0	0	0	0	0	
ជំពូក ២១: អចលកម្មរូបិ	0	0	0	-	0	0			0	0	0	0	0	0	0	
-គម្រោងវិនិយោគ			0	-		0									0	
-បដិភាគ			0	-		0									0	
-វិនិយោគដោយមូលនិធិទ្រទ្រង់ថវិកា			0	-		0									0	